



កិច្ចពិភាក្សានិងការផ្តល់អនុសាសន៍ស្តីពី កំណែទម្រង់ស្ថាប័នរដ្ឋសភា

កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៥ ខុមហ្វ្រែលបានរៀបចំកិច្ចពិភាក្សាតុមូលនៅភោជនីយដ្ឋានខ្មែរស៊ុរិន ដើម្បីបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំស្តីពីការឃ្លាំមើលរដ្ឋសភា និងតំណាងរាស្ត្រ និងសៀវភៅប្រវត្តិរូបសង្ខេបអ្នកតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភា និងព្រមទាំងពិភាក្សា និងផ្តល់អនុសាសន៍ទៅកំណែទម្រង់ស្ថាប័នរដ្ឋសភា។ ក្នុងកិច្ចពិភាក្សានេះមានអ្នកចូលរួមចំនួន៦៣នាក់ (១០នាក់ជាស្ត្រី) មកពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ម្ចាស់ជំនួយ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ជាលទ្ធផលនៃកិច្ចពិភាក្សា ចំណុចសំខាន់ៗនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការឃ្លាំមើលរដ្ឋសភា និងតំណាងរាស្ត្រ និងសៀវភៅប្រវត្តិរូបសង្ខេបអ្នកតំណាងរាស្ត្រ ត្រូវបានធ្វើបទបង្ហាញដល់អ្នកចូលរួម។ ទង្វើនឹងនោះដែរ អ្នកចូលរួម និងអ្នកវិភាគឯករាជ្យបានចាប់អារម្មណ៍ទៅលើចំណុចមួយចំនួនដូចជា៖ បក្សពួកនិយមក្នុងរដ្ឋសភា ភាពកំសោយនៃគណៈកម្មការជំនាញនៃរដ្ឋសភា និងការស្នើឱ្យមានការពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់។ អ្នកតំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងកម្មវិធីនោះ បានសន្យានឹងពាំនាំយកមតិ យោបល់របស់សង្គមស៊ីវិលទៅជជែកជាមួយក្រុមការងារកំណែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។



2nd Discussion & Recommendation on National Assembly Reform

On 27 January 2015, COMFREL conducted a round-table discussion at Khmer Surin restaurant to launch the annual report on parliamentary watch, the directory of the fifth National Assembly (NA) of Cambodia, and to discuss and make recommendations on NA reform. Sixty three participants took part in the discussion (10 female) from political parties, civil society organizations, donors, office of the UN High Commissioner for Human Rights in Cambodia (UNHCHR), and domestic and foreign journalists. As the result, key points in the context of these reports were presented. At the same time, participants and independent analysts also raised issues related to nepotism, weakness of NA commissions and the enhancement of existing law enforcement. The CNRP representative agreed to relay the findings of the round-table to his colleagues.